



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងមុខទេរសភានៃខេត្ត

លេខ: ៣៧២៩ មស. នគ

ប្រកាស

ស្តីពី

ការអនុវត្តន៍ិយោគប្រព័ន្ធដែលមិនត្រូវបានសារិកនៅក្នុងការប្រព័ន្ធ ខែ

និងប្រព័ន្ធផ្លូវការប្រព័ន្ធដែលមិនត្រូវបានសារិកនៅក្នុងការប្រព័ន្ធ

- បានយើងឱ្យដឹងថ្មីនៃព្រះរាជាណាចក្រកម្ពុជា
- បានយើងឱ្យព្រះរាជក្រឹត្យលើ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានយើងឱ្យព្រះរាជក្រឹត្យលើ ០២/នស/៩៤ ចុះថ្ងៃទី១០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឲ្យប្រើប្រាស់ស្តីពីការរៀបចំនិងការប្រព័ន្ធទៅនៅក្នុងរដ្ឋមន្ត្រី
- បានយើងឱ្យព្រះរាជក្រឹត្យលើ នស/រកម/១២១៣/០១៦ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឲ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- បានយើងឱ្យអនុក្រឹត្យលើ ១០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅបស្ថិក្សានិងរដ្ឋបេទាជីការដ្ឋាន
- បានយើងឱ្យអនុក្រឹត្យលើ ១២ អនក្រ.បក ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅក្នុងក្រសួងមុខងារសាធារណៈ
- យោងតាមសំណុំពារចាំបាច់នៃការងារ

សម្រេច  
និញ្ញកនឹង  
បណ្ឌិត្យនានាជន់

ប្រកាស១ ..

ប្រកាសនេះមានគោលដៅកំណត់អំពីការរៀបចំនិងការប្រព័ន្ធទៅនៃការិយាល័យជំនាញនានាប័ណ្ណោះឲ្យមិនមាន  
មុខងារសាធារណៈរាជធានី ខេត្ត សំណាក់ដើម្បីប្រសិទ្ធភាពការងារនៅតាមអង្គភាពផ្ទាក់ក្រោមជាតិនៃក្រសួងមុខងារ  
សាធារណៈ។ ✓



ପ୍ରକାଶି ..

## ប្រកាសនេះមានគោលចំណងផ្តើមទាំងព្រំមេ

- បង្កើតឱ្យមានការិយាល័យនិងអង្គភាពដៃទាំងនៅទៅចំណុះឱ្យមន្ត្រីរួមជារសាងរណ៍រាជរដ្ឋបាន 18 គ្រឿង
  - ផ្សេងៗចំណុះឱ្យមានធនធានមនុស្សក្នុងរចនាសម្ព័ន្ធមន្ត្រីរួមជារសាងរណ៍រាជរដ្ឋបាន 18 គ្រឿង
  - ដែលចំណុះឱ្យមានការកិច្ចមន្ត្រី ការិយាល័យ និងអង្គភាពនឹងមួយ ដើម្បីពាណិជ្ជកិច្ចរាជរដ្ឋបាន ប្រកបដោយបសិទ្ធភាពនិងគុណភាព។

ପ୍ରକାଶନ ..

ប្រកាសនេះមានវិសាលភាពអនុវត្តចំណោះគ្រប់មន្ទីរអុខងារសាធារណៈរាជធានី ឱក្សា នៃក្រសួងអុខងារ  
សាធារណៈ។

ଶ୍ରୀମଦ୍ଭଗବତ

អំពីតាមវាតិនិរក្សាគម្រោចសំបុត្រិយុទ្ធភាពជាប្រជាពលរដ្ឋ នៅឆ្នាំ ១៩៧៥

ଶ୍ରୀମଦ୍ଭଗବତ

មន្ត្រីមួយដាក់សាធារណៈរាជធានី ខេត្ត មានសិទ្ធិប្រើប្រាស់ត្រាងេយ្យចំណុកក្នុងការបំពេញការកិច្ចរបស់ខ្លួន។

ଶ୍ରୀମଦ୍ଭଗବତ

មន្ទីរមិនចាប់សារណាភាសជានី ឱ្យគ្មានការពិច្ចកុងដែនសមត្ថកិច្ចរបស់ខ្លួនដូចតទៅ :

- រដ្ឋបច្ចេកទេសកម្មភាពនិងគម្រោងនានាបស់មន្ត្រី
  - អនុវត្តគោលនយោបាយ និង ដែនការការងារបស់ក្រសួងមុខងារសាធារណៈ ដែលបាក់ព័ត៌មាននិងច្បាក់ក្រោមជាតិ ដើម្បីធានាអនុវត្តន៍យោបាយ សង្គម សង្គម និងការអភិវឌ្ឍតាមរបៀបប្រជាធិបតេយ្យ នៅច្បាក់ក្រោមជាតិ
  - លើកយោបល់ រដ្ឋបច្ចេកទេសកម្មភាព សម្រាប់ប្រជាពលរដ្ឋ តាមដាន និងរាយការណ៍មួយនឹងការអនុវត្តគោលនយោបាយនិងដែនការការងារក្នុងការគ្រប់គ្រង និង អភិវឌ្ឍន៍ដែនការក្នុងការងារសង្គម នៅច្បាក់ក្រោមជាតិ
  - ផ្សេងៗដែល និង ក្រុមប្រឹក្សាតុដែលគ្រប់គ្រងមន្ត្រីរាជការ ស្ថិតិនិមួយៗ នៅច្បាក់ក្រោមជាតិ
  - សហការជាមួយមន្ត្រី អង្គភាពជាថ្វាបាក់ព័ត៌មាន អង្គភាពជាតិនិងអនុវត្តជាតិ និងដែគូអភិវឌ្ឍន៍ក្នុងការអនុវត្តកម្មវិធីយោបាយរបស់ការងារសង្គម ក្របខណ្ឌយុទ្ធសាស្ត្រស្តីពីកំណែងចំនួន និងការងារ និងការងារ គោលនយោបាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពីសេវាសាធារណៈ និងការងារ គោលនយោបាយស្តីពីការគ្រប់គ្រងនិងការអភិវឌ្ឍន៍ដែនការក្នុងការងារសង្គម នៅច្បាក់ក្រោមជាតិ និងក្របខណ្ឌភាគតិចយុទ្ធបាក់ព័ត៌មាន ដើម្បីការអភិវឌ្ឍន៍របៀបប្រជាធិបតេយ្យ នៅច្បាក់ក្រោមជាតិ

- បុកសរុបសំណើផែនការហើយប្រាស់និងចូលរួមក្នុងដំណើរការដើម្បីសេវាមន្ត្រីក្របខណ្ឌ មន្ត្រីជាប់ គិត្យសម្បារ បុគ្គលិកអណ្តាត់ខ្លាំងក្នុងក្រសួងព័ត៌មាន និងសេវាទំនាក់ទៅប្រជាជាតិ
- ការងារស្ថិតិ របាយការណ៍ និងទិន្នន័យពាក់ព័ន្ធនឹងការងាររបស់មន្ត្រី
- ការពារដែលប្រយោជន៍មន្ត្រីជាការសុវត្ថិភាពការងាររបស់ស្តីពីសហលក្ខណិក:មន្ត្រីជាការសុវត្ថិភាព និង លិខិតបច្ចុប្បន្ននិងការងាររបស់ក្រសួងព័ត៌មាន
- ពិនិត្យផ្សេងៗផ្សេងៗ ផ្តល់យោបល់ គ្រប់គ្រង តាមដាន និងគ្រួគពិនិត្យ លើសំណើនាយករដ្ឋបាលកំពង់ក្នុងការ ក្របប្រលស្ថានការងារអ្នកបាលនិងក្រសួងរបស់មន្ត្រីជាការសុវត្ថិភាព និង លិខិតបច្ចុប្បន្ននិងការងារគ្រប់គ្រងមន្ត្រីជាការងារខ្លាំងក្នុងការងាររបស់ក្រសួងព័ត៌មាន
- អនុវត្តការងារផ្សេងៗទៀតតាមការកំណត់របស់ក្រសួង។

### **ចិត្តអនិត**

**អំពីត្វូនាគិតិលក្ខាណគ្មប់ការិយាល័យនៃត្វូនាគិតិលក្ខាណក្នុងការងារសាធារណៈរាជបាល ខេត្ត**

### **ប្រកាសទំនាក់ទំនង ..**

មន្ត្រីរមុខងារសាធារណៈរាជធានី ខេត្ត មានការិយាល័យជំនាញចំណុះចំនួន ៣ (បី) ដុំចាន់ក្រោម :

- ១- ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ
- ២- ការិយាល័យក្របខណ្ឌនិងហណ្តុះហណ្តាល
- ៣- ការិយាល័យគ្រួគពិនិត្យរដ្ឋបាលនិងហិរញ្ញវត្ថុ

ការិយាល័យនឹមួយៗ ដឹកនាំដោយប្រធាន៧០(ម្នយ)រូប និង មានអនុប្រធានជាតិនូយការតាមការចំណាត់ទៅ ចំពោះរាជធានី ខេត្តសំខាន់ៗ ដែលមានសកម្មភាពការងាររបៀប ក្រសួងអាជីវកម្មនិងការិយាល័យប្រចាំខែ បង្កើតឡាយចំនួនទៀតតាមការចំណាត់ទៅ

អង្គការលេខរបស់មន្ត្រីរមុខងារសាធារណៈរាជធានី ខេត្ត ជាបសម្ព័ន្ធដែលបាននិរាយការងារនេះ។

### **ប្រកាសទំនាក់ទំនង ..**

ត្វូនាគិតិនិងការកិច្ចរបស់ការិយាល័យជំនាញនឹមួយៗនៃមន្ត្រីរមុខងារសាធារណៈរាជធានី ខេត្ត មានដុំចាន់ទៅ :

ក. ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុ :

ការិយាល័យរដ្ឋបាលនិងហិរញ្ញវត្ថុមានត្វូនាគិតិនិងការកិច្ចមួយចំនួន :

- ទូទីបុគ្គលិកគ្រប់គ្រងការហើយប្រាស់ រក្សាទុកត្រារបស់មន្ត្រី
- តាក់ពេងលិខិតរដ្ឋបាល និង គ្រប់គ្រង ចាជ្ញា និងបែងចែកលិខិតមេញ បុយ
- ធ្វើការងារចំកល់ឯកសារនិងព័ត៌មាន
- ធ្វើបាយការណ៍ ផែនការការងារនិងគ្រប់គ្រងនាយករដ្ឋបាលសំមន្ត្រីនិងការិយាល័យ
- រៀបចំមិន្តិមន្តរសម្រាប់សន្តិភាព សិក្សាសាលា និងការប្រជុំផ្សេងៗ។



- គេហាតាល រក្សាសុវត្ថិភាព សន្តិសុខ និងសណ្ឋាប់ច្បាប់ក្នុងអង្គភាព
- ពិធីការ ទំនាក់ទំនងការងារសាធារណៈ និងកិច្ចសហប្រតិបត្តិការអនុរដ្ឋាភិបាល
- គ្រប់គ្រងបុគ្គលិក ការងារបណ្តុះតាមមន្ទីរ និងលិខិតបទដ្ឋានជក្តីជនរបស់មន្ទីរ
- បំពេញកិច្ចការផ្តេកចំរើក ហិរញ្ញវត្ថុ គណនោយ្យ និងលទ្ធផលូសាធារណៈ និង រៀបចំរាយការណ៍គ្រប់គ្រងចំណាំរបស់មន្ទីរ
- គ្រប់គ្រងចលនទទួលទិន្នន័យចលនទទួលទិន្នន័យបស់មន្ទីរ
- ការងារស្ថិតិ រាយការណ៍ និងទិន្នន័យពាក់ព័ន្ធនិងការងាររបស់មន្ទីរ
- ផ្តល់យោបល់ក្នុងកិច្ចការវិវាទមុខងារសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- បំពេញការកិច្ចផ្សេងៗទៀតាមការកំណត់របស់ច្បាក់ដីកនាំមន្ទីរ។

### ៨. ការិយាល័យក្របខណ្ឌនិងបណ្តុះបណ្តាល

ការិយាល័យក្របខណ្ឌនិងបណ្តុះបណ្តាលមានពួកទានីនិងការកិច្ចដៃទៀត :

- រៀបចំដែនការសកម្មភាពនិងគ្រប់គ្រងទំនាក់ទំនងការងារបស់ការិយាល័យ
- អនុវត្តគោលនយោបាយ និង ដែនការការងាររបស់ក្រសួងមុខងារសាធារណៈ ដែលពាក់ព័ន្ធ និងការក្របខណ្ឌនិងបណ្តុះបណ្តាល
- បួកសុបនិនិត្យផ្តល់យោបល់លើសំណើប្រើប្រាស់មន្ទីរក្របខណ្ឌ មន្ទីរជាប់កិច្ចសម្បោ និងបុគ្គលិកអណ្តាត់ច្បាក់ក្រោមជាតិ
- ដួយគណៈអភិបាល និង ក្រុមប្រឹក្សាក្នុងការគ្រប់គ្រងមន្ទីរការសិទ្ធិវិលពាក់ព័ន្ធនិងការងារក្របខណ្ឌនិងបណ្តុះបណ្តាលតាមការផ្តើប្រតិក្សាក្នុងអំណោចដល់ច្បាក់ក្រោមជាតិ
- បួកសុបនិនិត្យផ្តល់លើសំណើប្រើប្រាស់និងចូលរួមក្នុងដែនការដ្ឋីសវិសមន្ទីរក្របខណ្ឌ មន្ទីរជាប់កិច្ចសម្បោ បុគ្គលិកអណ្តាត់ច្បាក់ក្រោមជាតិ
- ចូលរួមសម្របសម្រួលការប្រឡងប្រដែងដ្ឋីសវិសមន្ទីរការសិទ្ធិវិលពាក់ព័ន្ធក្រោមជាតិ
- ធ្វើស្តិតិនិងដំរើនមន្ទីរការក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- អនុវត្តការងារអធិការកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន
- រក្សាទុកងកសារពាក់ព័ន្ធនិងមន្ទីរក្របខណ្ឌ មន្ទីរជាប់កិច្ចសម្បោ និងបុគ្គលិកអណ្តាត់ច្បាក់ក្រោមជាតិ
- រៀបចំដែនការក្នុងការបណ្តុះបណ្តាលនៃបណ្តាលមនុស្ស និង សម្របសុរឣបក្នុងការបញ្ចូនមន្ទីរការដកការទៅទួលការបណ្តុះបណ្តាល
- បំពេញការកិច្ចផ្សេងៗទៀតាមការកំណត់របស់ច្បាក់ដីកនាំមន្ទីរ។



## គ. ការិយាល័យត្រួតពិនិត្យរដ្ឋបាលនិងបៀវត្ស

ការិយាល័យត្រួតពិនិត្យរដ្ឋបាលនិងបៀវត្សមានពូលនិងការកិច្ចអចលទេះ :

- រៀបចំផែនការសកម្មភាពនិងគម្រោងនានាបស់ការិយាល័យ
- អនុរត្តគោលនយោបាយ និង ផែនការការងាររបស់ក្រសួងមុខដារសាធារណៈ ដែលបានកំពើនឹងការងារត្រួតពិនិត្យរដ្ឋបាលនិងបៀវត្ស
- តាមដាន និង ត្រួតពិនិត្យការធ្វើឱ្យកសារដំឡើងច្បាក់តាមនេះដើម្បីសរើស និង ផែនអគ្គភាព របស់មន្ត្រីរាជការសុវិលនៅថ្ងៃច្បាក់ក្រោមជាតិ
- ពិនិត្យ និង ផ្តល់យោបល់លើការដំឡើងបូឌីយច្បាក់ចំពោះមន្ត្រីរាជការនៅថ្ងៃច្បាក់ក្រោមជាតិនឹង រៀបចំបញ្ជីនិងកសារតាមបានុក្រមទៅក្រសួង
- ពិនិត្យ និង ផ្តល់យោបល់លើការដំឡើងបូឌីយច្បាក់ចំពោះមន្ត្រីរាជការនៅថ្ងៃច្បាក់ក្រោមជាតិ
- ពិនិត្យធ្វើឱ្យច្បាក់ ផ្តល់យោបល់ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យលើសំណើនាថាកំពើនឹងការប្រប្រលៃនូវភាពរដ្ឋបាលនិងក្រសាររបស់មន្ត្រីសុវិល និង លិខិតបច្ចុប្បន្នតិចុត្ត ពាក់ព័ន្ធនឹងការគ្រង់គ្រងមន្ត្រីរាជការច្បាក់ក្រោមជាតិតាមការដំឡើងការកិច្ចពីក្រសួង
- ផ្តល់កណ្ឌេះអភិបាល និង ក្រុមហ៊ុនក្នុងការគ្រប់គ្រងមន្ត្រីរាជការសុវិលបានកំពើនឹងការងារត្រួតពិនិត្យរដ្ឋបាលនិងបៀវត្សតាមការធ្វើប្រតិក្រុកមួយដែលចាប់ផ្តើមនៅថ្ងៃច្បាក់ក្រោមជាតិ
- គ្រប់គ្រងនិងបែងចែកគណនាទាមបៀវត្សមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសង្គា និងបុគ្គលិកអណ្តោះ នៅថ្ងៃច្បាក់ក្រោមជាតិ
- ពិនិត្យធ្វើឱ្យច្បាក់និងរៀបចំបៀវត្សរបស់មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសង្គា និងបុគ្គលិកអណ្តោះ នៅថ្ងៃច្បាក់ក្រោមជាតិ
- ពិនិត្យនិងផ្តល់យោបល់ពីការប្រើប្រាស់មិនិកបៀវត្សមន្ត្រីច្បាក់ក្រោមជាតិ
- ពិនិត្យធ្វើឱ្យច្បាក់ រៀបចំបាយការណ៍ និងបែងចែកភាពងួចុចាត់បៀវត្សប្រចាំខែរបស់មន្ត្រីរាជការសុវិលនៅថ្ងៃច្បាក់ក្រោមជាតិ
- បូកសរុបនិងធ្វើបាយការណ៍លើការចំណាយគណនាទាមបៀវត្សប្រចាំឆ្នាំនៅថ្ងៃច្បាក់ក្រោមជាតិ
- ការរាយដល់ប្រយោជន៍មន្ត្រីរាជការសុវិលដោយការងារប្រចាំឆ្នាំពីសហគ្រឿនក្នុងមន្ត្រីរាជការសុវិល និងលិខិតបច្ចុប្បន្នតិចុត្តជាម៉ាម
- បំពេញការកិច្ចដៃនៅថ្ងៃច្បាក់ក្រោមជាតិនៅថ្ងៃច្បាក់ក្រោមជាតិ



នំពុកទី៤  
អន្តរបញ្ជាផ្ទៃ

ប្រចាំខែ

ការរៀបចំឱ្យមានការិយាល័យមុខងារសាធារណៈក្នុង ស្រុក ឯណ្ឌ ត្រូវធ្វើឡើងស្របតាមគ្រប់ការ  
ជាក់ស្តីដឹងរបស់ក្នុង ស្រុក ឯណ្ឌ។

នំពុកទី៥  
អន្តរបញ្ជាផ្ទៃ

ប្រចាំខែ

ប្រកាសលេខ២៣១ ប្រក/ឃក ចុះថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៣ ស្តីពីការប្រគល់ការងារប្រៀវគ្រោ-ពលកម្ម<sup>១</sup>  
ដូចមន្ត្រីដែលការខែត្រូវបានបញ្ជាផ្ទៃនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៣ ត្រូវបានបញ្ជាផ្ទៃនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៣។

ប្រចាំខែ១០ ..

នាយកឧត្តមាណបានបញ្ជាផ្ទៃ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលនិងបិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រង  
មុខងារសាធារណៈ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយមុខងារសាធារណៈ អគ្គនាយកនៃអគ្គនាយកដ្ឋាន  
មុខងារសាធារណៈ គ្រប់ប្រធាននាយកដ្ឋាននិងអគ្គនាយកដ្ឋានពាក់ព័ណ្ឌ និងប្រធានមន្ត្រីមុខងារសាធារណៈរាជធានី ខេត្ត  
ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមរាជកិច្ចរដ្ឋបាល និងប្រធាននាយកដ្ឋានពាក់ព័ណ្ឌ និងប្រធានមន្ត្រីមុខងារសាធារណៈរាជធានី ខេត្ត

ធ្វើឡើកដោយក្រោមហ៊ែន ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០០៤



ពេល ធម្មជិន

កត្តិទេនទេន :

- នំពុកគណៈរដ្ឋមន្ត្រី
- ក្រសួងយោងដ្ឋាននិងបិរញ្ញវត្ថុ
- អគ្គលេខាធិការរាជរដ្ឋកិច្ច
- ខេត្តកាលប័ណ្ណមេដ្ឋានបានសេវាបតេកទេដោ នាយកដ្ឋាននិងបិរញ្ញវត្ថុ
- ខេត្តកាលប័ណ្ណកខត្តម លេកដំទារខេត្តនាយកដ្ឋាននិងបិរញ្ញវត្ថុ
- សាលាភាសាអេក្រកេខេត្ត
- អ្នកប្រការ១០
- រាជកិច្ច
- ឯកសារ-កាលបុរាណ

ឧបសម្ព័ន្ធឌែលការ ៣២ លេខ ៤៧-៤៨

ចុះថ្ងៃទី ៣២ ខែ មីនា ឆ្នាំ២០១៩  
អត្ថបទ: អនុការណ៍ដែលបានបង្កើតឡើង

អនុការណ៍ដែលបានបង្កើតឡើង

ព្រះរាជាណាចក្រកម្ពុជា

រាជធានី ខេត្ត



ការិយាល័យ

ផ្តល់ប្រាក់សិល្បៈក្រុមហ៊ុន

ការិយាល័យ

គ្រប់គ្រងធនធានី និងបណ្តុះបណ្តាល

ការិយាល័យ

គ្រប់គ្រងធនធានី និងបណ្តុះបណ្តាល